



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លេខៈ ០៨ ច.ស.ស

ព្រះរាជក្រម

យើង

ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ច័ន្ទ
រាជហរិវង្ស ឧភតោសុបាត ចិន្ត្រៃយ៍

អគ្គមហាបុរសរាជ

និពន្ធនាម ធម្មិកមហាបាទិកា បរមនាថ បរមចក្រ

ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់ដឹងដូចត្រូវនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសអោយប្រើចៅថ្ងៃទី២៤-៩-១៩៩៣
- បានទ្រង់យល់ព្រះរាជក្រឹត្យស្តីពីការតែងតាំងរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ១-១១-១៩៩៣
- គណៈរដ្ឋមន្ត្រីបានយល់ព្រមផង


ប្រកាសអោយប្រើ

ច្បាប់ដែលបានអនុម័តដោយរដ្ឋសភា ចៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ស្តីពី ការកែតម្រូវនៃ
ច្បាប់ហិរញ្ញវត្ថុសំរាប់ ឆ្នាំ ១៩៩៤ ដូចមានសេចក្តីតទៅនេះ ៖

.....

.....

.....



មាត្រា ២០(ថ្មី).-

ក្រៅពីរោងចក្រ សហគ្រាស ដែលស្ថិតនៅក្រោមអំណាចច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា អត្រាពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំមានដូចតទៅ ៖

- ២០% ចំពោះប្រាក់ចំណេញដែលសំរេចបានដោយនីតិបុគ្គល
- តាមតារាងអត្រាពន្ធកំណើនតាមថ្នាក់ដូចមានចែងខាងក្រោម ចំពោះប្រាក់ចំណេញដែលសំរេចបានដោយរូបវន្តបុគ្គល

ភាគនៃប្រាក់ចំណេញប្រចាំឆ្នាំដែលត្រូវបង់ពន្ធ	អត្រាពន្ធ
ពី ០ ដល់ ១.០០០.០០០ រៀល	១០%
ពី ១.០០០.០០១ ដល់ ១០.០០០.០០០ រៀល	១៥%
ពី ១០.០០០.០០១ ដល់ ២០.០០០.០០០ រៀល	២០%
លើសពី ២០.០០០.០០០ រៀល	៣០%

មាត្រា ៥៥ (ថ្មី).-

ទោះក្នុងករណីណាក៏ដោយ ក្រុមរាជការ គ្រឹះស្ថាន ឬអង្គការសាធារណៈទាំងឡាយ ព្រមទាំងសហគ្រាសធុ សហគ្រាសចម្រុះ សហគ្រាសដែលធុឱ្យសម្បទាន ហើយនិងសហគ្រាសឯកជន ពុំអាចនឹងលាក់បំបាំងនូវការសម្ងាត់ ក្នុងវិជ្ជាជីវៈចំពោះភ្នាក់ងារពន្ធ ដែលបំពេញមុខងារជាផ្លូវការរបស់ខ្លួន ហើយមានលិខិតបញ្ជាបេសកកម្មត្រឹមត្រូវ ហើយដែលសាកសួរព័ត៌មាន និង ឯកសារផ្សេងៗដែលចាក់ទងនឹងពន្ធដារ និង ពន្ធអាករ ដើម្បីនឹងកំណត់ពន្ធអាករ ឬប្រមូលពន្ធអាករ ។


មាត្រា ២.-

ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់ ។

ធ្វើនៅរាជធានីភ្នំពេញ នៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៤

ភូមិព្រះហស្តនាម និងតាមព្រះរាជបង្គាប់

ប្រមុខរដ្ឋស្តីទី



ជាន ស៊ីម

បានបង្គំទូលថ្វាយនិងជម្រាបជូន

សម្តេចនាយករដ្ឋមន្ត្រីទី១ និងទី២

ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនីតិសម្បទា

និងអភិវឌ្ឍន៍ និងជាមន្ត្រីក្រសួងសេដ្ឋកិច្ច

និង ហិរញ្ញវត្ថុ




គាត ឈន់

បានយកសេចក្តីក្រាបបង្គំទូលថ្វាយ

សូមឡាយព្រះហស្តលេខាព្រះមហាក្សត្រ

នាយករដ្ឋមន្ត្រីទី១

នាយករដ្ឋមន្ត្រីទី២



នរោត្តម រណឫទ្ធិ



ហ៊ុន សែន

